



Acnecinamide Day or Night Skin Care, PHA Gel, 50ml, UK Product

Description

Acnecinamide – PHA Gel ជួយធ្វើឲ្យស្បែកស្អាត ដោយសំអាតចេញនូវកន្ទួលរមាស់ ស្លាកស្នាមលើស្បែក លាបនៅកន្លែងដែលមានរោគមុនក្នុង មុនធំ មុនក្បាលខ្មៅ នៅលើមុខ និងដងខ្លួន ជាពិសេសជួយរក្សាកំរិតសារធាតុខ្លាញ់នៅលើស្បែក។

វិធីប្រើ: លាប Acnecinamide PHA Gel បន្ទាប់ពីលាងទឹកស្អាតស្បែកឲ្យបានល្អ ដោយម៉ាស្សាឲ្យឆ្លុះឆ្លាយលើស្បែកឲ្យបានសព្វល្អ។ លាប២ទៅ៣ដងក្នុងមួយថ្ងៃ រួចទុករយៈពេល៤ម៉ោងមុនពេលកោរពោម ឬសក់ចេញត្រង់កន្លែងដែលលាប។

Combines poly hydroxy acids with acne fighting niacinamide to exfoliate outer layer of the skin to rejuvenate and clear impurities while unclogging the pores. The removal of roughness helps skin renewal and restore its texture. PHA Gel provides rapid relief to dense pimples, blemishes and acne spots on face and body. It causes no irritation. Eliminates pimples, blemishes and blackheads on face and body. Exfoliates and rejuvenates the skin and relieves acne-spots and eases acne marks. Strictly regulates excessive oil production. Deep cleanses heavily clogged pores. rapid relief to dense body or facial pimples. Prevents ingrown hair and razor burns.

Directions:

After washing affected areas with acnecinamide Peeling Scrub, massage acnecinamide PHA Gel into affected areas 2-3 times daily. Leave 4 hours before applying to shaved or depilated areas.

Acnecinamide Daily Cleansing Gel, Clean Day & Night, 150ml, UK Product

Description

Acnecinamide Cleansing Gel ជួយរក្សាសំណើមលើស្បែក និងធ្វើឲ្យការផលិតសារធាតុខ្លាញ់នៅលើស្បែកមានគុណភាពឡើងវិញ ដោយធ្វើឲ្យស្បែកទន់ និងស្រស់ស្អាត ព្រមទាំងសំអាតចេញនូវធ្នូលីដីឬក្តែល កោសិកាស្បែកងាប់ ជាពិសេសសំអាតចេញនូវមេរោគលើស្បែក ហើយប្រើបានគ្រប់ប្រភេទស្បែក។

វិធីប្រើ: លាប Acnecinamide Cleansing Gel នៅពេលព្រឹក និងពេលល្ងាច បន្ទាប់ពីលាងសំអាតស្បែកមុខបានល្អ ដោយម៉ាស្សាឲ្យសព្វល្អ។

Acnecinamide Cleansing Gel moisturizes and re-balances oil production, leaving your texture soft and fresh. Deep cleansing activity of acnecinamide Cleansing Gel controls over production of spot-forming germs and clears impurities. Restores the oil-moisture balance with no dry after feel. Cleans deeply, unclogs the pores. Controls excessive oil production. Cleans dirt, dead skin cells and spot causing bacteria. Good for all skin types.

Directions:

Apply acnecinamide Cleansing Gel morning and evening on wet face. Massage gently into skin. Rinse well.





Acnecinamide Daily Cleansing Peeling Scrub Day or Night, 150ml, UK Product

Description

Acnecinamide Peeling Scrub ជួយកំចាត់កន្ទួលរមាស់ ស្លាកស្នាមលើស្បែក ព្រមទាំងកំចាត់ចេញនូវរោគមុនតូច មុនធំ មុនក្បាលខ្មៅដោយមានប្រសិទ្ធភាពខ្ពស់ ជាពិសេសធ្វើឲ្យស្បែកត្រឡប់មកមានភាពស្រស់ស្អាត ហើយប្រើបានគ្រប់ប្រភេទស្បែក។

វិធីប្រើ: លាប Acnecinamide Peeling Scrub នៅពេលព្រឹក ឬពេលល្ងាច បន្ទាប់ពីលាងសំអាតស្បែកបានល្អ ដោយម៉ាស្សាឲ្យសព្វកន្លែង។

Acnecinamide – Peeling Scrub

Effectively fights pimples and blemishes by deep cleansing clogged pores and removing blackheads bacteria to grow. Removes blackheads, unclog the pores. Gentle exfoliates dead skin cells. Controls excessive oil production. Disperses redness, spots and prevents shiny skin. Rejuvenates and refreshes the skin. Good for oily and mixed skin types.

Directions:

Apply acnecinamide Peeling Scrub morning or evening on wet face. Massage gently into skin. Rinse well.

Acnecinamide Day & Night Intensive Skin Care Cream Sensitive, 50ml, UK Product

Description

Acnecinamide Sensitive Intensive Skin Care Cream ជួយព្យាបាល និងថែរក្សាស្បែកពីកន្ទួល រមាស់ ស្លាកស្នាមក្រហមអុចៗ ការពារស្បែកពីមេរោគដែលបណ្តាលឲ្យកើតមានកន្ទួលរមាស់ក្រហមអុចៗលើស្បែក និងថែរក្សាស្បែកឲ្យមានគុណភាពនៃភាពស្រស់ស្អាតឡើងវិញ ជាពិសេសវាជួយសំអាតចេញនូវក្រាំងឬស្លាកស្នាមលើស្បែក ជួយរក្សាស្បែកឲ្យមានសំណើមគ្រប់គ្រាន់ និងធ្វើឲ្យស្បែកមានសភាពទន់រលាស់រលាង។


វិធីប្រើ: លាបវាក្រោយពេលសំអាតស្បែកបានស្អាតល្អ ហើយលាបវានៅកន្លែងដែលកើតមានរោគមុន កន្ទួល រមាស់ ស្លាកស្នាម ឬប្រេងលើស្បែក។ លាបវាពីរដងក្នុងមួយថ្ងៃ ហើយជៀសវាងធ្វើវាចូលភ្នែក និងកន្លែងជុំវិញភ្នែក។

Acnecinamide Sensitive Intensive Skin Care Cream help keeping the skin pimple free, help prevent skin redness and balance skin tone and rejuvenates skin texture.

Acnecinamide Sensitive Intensive Skin Care Cream clears the appearance of imperfections, retains moisture and gives the skin a vibrant glow.

Direction: After cleansing apply either on pimples or oily, acne prone areas twice daily. Avoids eyes and eye contours.





Acnecinamide Day & Night Skin Care Gel Cream, 50ml, UK Product

Description

Acnecinamide Gel Cream ជួយព្យាបាល និងបំបាត់ស្លាកស្នាមក្រហមអុចៗលើស្បែក និងស្លាកស្នាមអុចៗផ្សេងទៀត ព្រមទាំងជួយឱ្យមុខងាររន្ធគ្រប់លើស្បែកមានសភាពល្អជាប្រក្រតីឡើងវិញ ដោយអាចគ្រប់គ្រងសារធាតុខ្លាញ់លើស។

Acnecinamide Gel Cream ជួយឱ្យស្បែកមានគុណភាពល្អលើសឡើងវិញ និងព្យាបាល ស្លាកស្នាមក្រហមអុចៗ កន្ទួល អាតមុនតូច មុនធំ មុនក្បាលខ្មៅ ហើយជួយឱ្យស្បែកមានសភាពល្អឡើងវិញ។

វិធីប្រើ: លាបAcnecinamide Gel Cream

បន្ទាប់ពីការលាងសំអាតដោយប្រើAcnecinamide Peeling Scrub ហើយលាបវាពីរដងក្នុងមួយថ្ងៃត្រង់កន្លែងដែលមានស្លាកស្នាមក្រហមអុចៗ និងកន្លែងដែលកើតអាតមុន ដោយជៀសវាងតំបន់ជិតភ្នែក។

Acnecinamide – Gel Cream

Alleviates redness and spots, regulates the functioning of skin pores by controlling sebum flow facility and over production. All these restore skin's moisture balance, sooth blemishes and reduce blackheads and control pimples.

Acnecinamide Gel Cream a premium product clears spots, uneven coloration and moisturizes skin to keep it smooth and soft and also help control excess oil production. Clears pimples, blemishes and spots. Alleviates redness, spots and controls skin irritation. Reduces excessive sebum production and thins down sebum. Prevents uneven coloration. Gives non-oily moisturizing care to the skin. Lessens blackheads and impurities.

Directions:

After washing with Acnecinamide Peeling Scrub, massage Acnecinamide Gel Cream into affected areas twice daily. Avoid eye area.

Acnecinamide Day & Night Intensive Skin Toner Sensitive, 100ml, UK Product

Description

Acnecinamide* Sensitive Daily Intensive Skin Care Toner ជួយការពារនិងអាតមុន និងមេអាតផ្សេងៗទៀតនៅលើស្បែក ហើយអាចការពារបាននូវការកកកើតអាតមុនក្នុងក្រហមអុចៗលើស្បែក។

Acnecinamide* Sensitive Daily Intensive Skin Care Toner ជួយបំបាត់ស្លាកស្នាមមិនល្អនៅលើស្បែក ជួយឱ្យស្បែកមានសំណើមគ្រប់គ្រាន់ និងជួយឱ្យស្បែកទន់ស្មើរលាស់រលោង ជាពិសេសធ្វើឱ្យរន្ធគ្រប់លើស្បែក ហើយការពារធ្ងន់ពីខាងក្រៅ និងមេអាតផ្សេងៗ។

វិធីប្រើ: សំអាតស្បែករបស់លោកអ្នកដោយប្រើ acnecinamide* Sensitive Skin Care Cleansing Foam ម៉ាស៊ីនស្បែកស្អាតកន្លែង ហើយជូតសំអាតដោយសំឡីប្រគ្រណាត់ស្ងួត បន្ទាប់មកទើបលាប Acnecinamide* Sensitive Daily Intensive Skin Care Toner ឱ្យសមល្មម នៅលើមុខដែលលាងស្អាត។ លាបវាមួយដង ឬពីរដងក្នុងមួយថ្ងៃ។ ប្រើបានល្អគ្រប់ប្រភេទស្បែក និងរក្សាបាន១២ខែក្រោយពេលបើកគំរប់ ហើយជៀសវាងការទុកត្រូវកំដៅថ្ងៃ។

Acnecinamide* Sensitive Daily Intensive Skin Care Toner calms the skin with Licochalcone A from licorice extract SymSitive*, vitamin B5 and allantoin vitamin B3, green tea extract camitine, caffeine and resveratrol help keeping the skin pimple free, help prevent skin redness and balance tone.

Acnecinamide* Sensitive Daily Intensive Skin Care Toner controls the appearance of imperfections, retains moisture, soothes and gives the skin



a vibrant glow.

Directions:

Clean your skin with acnecinamide* Sensitive Skin Care Cleansing Foam which is a gentle and deep cleaners. Rinse thoroughly and pat dry. Pour sufficient amount of acnecinamide* Sensitive Daily intensive Skin Care Toner on a cotton pad and apply on the skin and wait for air dry before any other applications. Apply after every face wash, once or twice daily. If irritation occurs use less frequent. Avoid eyes. Rinse with plenty of cold water if it contacts with eyes. Good for all skin types. Use within 12 months of opening. Store at temperature, keep away from direct sun light. Keep out the reach of children.



Acnecinamide Skin Care Cleansing Foam Sensitive Day & Night 150ml, UK Product

Description

Acnecinamide Sensitive Skin Care Cleansing Foam ជាហ្វូមលាងសំអាតលើផ្ទៃមុខ ដោយជម្រះចេញនូវភាពកខ្វក់នៅលើស្បែក និងធ្វើឲ្យស្បែកមុខស្រស់ថ្លា ហើយជួយសំអាតចេញនូវសារធាតុខ្លាញ់លើសលើស្បែក និងជួយឲ្យស្បែកមុខមានសភាពទន់រលាស់រលោង ព្រមទាំងជួយឲ្យស្បែកមានសំណើមគ្រប់គ្រាន់ ជាមួយនឹងសារធាតុចិញ្ចឹមស្បែកផ្សេងៗទៀត។

វិធីប្រើ: បាញ់ Acnecinamide Sensitive Skin Care Cleansing Foam ដាក់ក្នុងបាតដៃ ហើយលាបលើផ្ទៃមុខដែលសំអាតដោយទឹកស្អាត រួចម៉ាស្សាដោយម្រាមដៃល្អិតញញឹមទៅមកៗឲ្យបានសព្វសមល្មម ហើយរក្សាទុកពីរបីនាទី មុននឹងលាងសំអាតចេញដោយទឹក។

Acnecinamide Sensitive Skin Care Cleansing Foam The Precious Cleansing Foam gently cleanses the face and eliminates impurities to reveal all the freshness of the skin. Its foam texture gives a unique moment of relaxation, care and suppleness. Removes excessive oil and creates a vibrant complexion. The rich content of acnecinamide Sensitive Skin Care Cleansing Foam cares the with nutrients and emollients, immersing it in moisture and radiance.

Direction: Squirt acnecinamide Skin Care Cleansing Foam in your hand and apply palm full cleansing foam on your pre-wetted face gently by massaging with your fingers. Leaves for a few minutes and rinse thoroughly with lukewarm water. Easy rinse, mild and frequent use formula suits all skin types. Pad dry after washing your face.

REVIGEN Anti-Stress* Hair Conditioner Daily Hair Care, 250ml

Price.....USD 10.50

Description

REVIGEN Anti-Stress Daily Care Conditioner ប្រើសំរាប់អប់សក់ក្រោយពីការកកសំអាតសក់ដោយ REVIGEN* Anti-Stress* Shampoo នឹងជួយឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយជួយឲ្យសក់មានសំណើមគ្រប់គ្រាន់ សុខភាពល្អ និងសក់មានសម្រស់ល្អ។

លោកអ្នក អាចរកទិញបាននៅ ឱសថស្ថាន ហ្វាម៉ាស៊ីយ៉ា ពេជ្រ, ពេជ្រស្បែក, មុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ឱសថស្ថានហែលផ្លាស់ (Help Plus) គ្រប់សាខា, ឱសថស្ថានហ្វាម៉ាស៊ីយ៉ា ពេជ្រ (Gold Palace ផ្លូវជាតិលេខ ៥ ខាងជើងស្ពានជ្រោយចង្វារប្រហែល២០០ម), ឱសថស្ថាន យូឃែរ (U Care) គ្រប់សាខា, ឱសថស្ថានច័ន្ទពេញរឹង, ឱសថស្ថាន ម៉ាលីដេលីយែរ (Maly Daily Care) លើផ្លូវជាប់ផ្សារអូរឡាំពិកជៀងខាងជើងចំងាយប្រហែល២០០មពីកាច់ជ្រុងផ្សារ, ឱសថស្ថានហ្គ្រីន (Green) ផ្លូវ៣១០, ឱសថស្ថានសង្វាតពេជ្រជិតផ្សារទំនើបឡាតិលើផ្លូវព្រះសីហនុ, ឱសថស្ថានមុន្នីពលៈ, ផ្សារទំនើប (NC Market) ផ្លូវកម្ពុជាក្រោមជិតសណ្ឋាគារឡឺប្រេស៊ីដង់, ផ្សារទំនើបបាយ័នទូលគោកជាដើម។

វិធីប្រើ: ដោយអប់សក់ជាមួយ REVIGEN Anti-Stress Daily Care Conditioner

រួចញីទៅញីមកឲ្យសព្វកន្លែងលើស្បែកក្បាលនិងសក់ ហើយទុករយៈពេលពីរទៅប្រាំនាទី ទើបលាងសំអាតចេញដោយទឹកស្អាត។

REVIGEN Anti-Stress Daily Care Conditioner is comprised of natural moisturizing oils, vitamins and extracts which gives intensive conditioning care to the distressed hair.

* Stress related damage can happen to anyone's hair and leave it looking messy and unhealthy. Hair is vulnerable to oxidative stress related damage from many sources: seasonal changes, cold dry winter, salty sea water, chemical treatments, or bleach, harsh brushing irons.

Oxidative stress related damages may make hair rough , dry, brittle, breaks easily, leads split ends, lacks vibrant look, color, shine and elasticity.

REVIGEN* Anti-Stress* Hair Conditioner creates healthy, well moisturized, shiny looking hair.

REVIGEN* Anti-Stress* Hair Conditioner contains Elm tree bark proanthocyanidins that resist oxidative stress related damages to hair.

Replenishes, moistures and protects hair from oxidative stress, smoothes and detangles hair, leaves hair soft, silky and properly volumized.

Natural ingredients, vitamins and hair repairing silicones shield hair from environmental and thermal stresses. Makes hair more manageable.

Direction: After washing your hair with REVIGEN* Anti-Stress* Shampoo, apply to clean and wet hair. Wait 2-5 minutes. Rinse thoroughly.



REVIGEN Anti-Stress Hair Care Shampoo Anti-Dandruff,250ml

Price.....USD 10.50

Description

REVIGEN Anti-Stress Anti-Dandruff Shampoo ជួយសំអាត និងព្យាបាលរោគអង្កែរលើស្បែកក្បាល ជួយឲ្យស្បែកក្បាលមានសុខភាពល្អ និងជួយឲ្យសក់មានសុខភាពល្អ បញ្ឈប់ការជ្រុះសក់ ហើយជួយឲ្យសក់ដុះឡើងវិញបានល្អ ជាពិសេសជួយឲ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ។

លោកអ្នក អាចទិញបាននៅ ឱសថស្ថាន ហ្វាម៉ាតន ពេត្តម, ពេទ្យរុស្ស៊ី, មុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ឱសថស្ថានហ៊ែលផ្លូ Plus) គ្រប់សាខា, ឱសថស្ថានហ្វលធីលទ្យេស(Gold Palace ផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វារប្រហែល២០០ម), ឱសថស្ថាន យូរែមេ(U Care) គ្រប់សាខា, ឱសថស្ថានចំនួនពេញវង់, ឱសថស្ថាន ម៉ាលីដេលីវែរ(Maly Daily Care) លើផ្លូវជាប់ផ្សារអូរឡាំពិកជៀងខាងជើងចំងាយប្រហែល២០០មពីកាច់ជ្រុងផ្សារ, ឱសថស្ថានហ្គ្រីន(Green) ផ្លូវ៣១០, ឱសថស្ថានសង្វាតពេជ្រិតផ្សារទំនើបឡាតឺលើផ្លូវព្រះសីហនុ, ឱសថស្ថានមុន្នីពលៈ, ផ្សារទំនើប Market) ផ្លូវកម្ពុជាក្រោមជិតសណ្ឋាគារឡឺប្រេស៊ីដង់, ផ្សារទំនើបបាយ័នទូលគោកជាដើម។

REVIGEN Anti-Stress Anti-Dandruff Shampoo contains Elm tree bark proanthocyanidins that resist oxidative stress related damages to hair and revitalizes hair, improves scald conditions, clears dandruff, stops loss and improves regrowth of hair.

***Stress related damage can be happen to anyone's one hair and leave it looking messy and unhealthy.

Hair is vulnerable to oxidative stress related damage from many sources: seasonal changes, cold dry winter, salty sea water, chemical treatments, or bleach, harsh brushing, constant perm, dyes, blow dry, hot curling, straightening iron.

Oxidative Stress related damages may make hair rough, dry, brittle, breaks easily, leads split ends, lacks vibrant look, color, shine and elasticity.

Revigen Anti-Stress Hair Care Shampoo for Anti-Dandruff contains Elm tree bark proanthocyanidins that resist oxidative stress related damages to hair and revitalizes hair, improves scalp conditions, clears dandruff, stops hair loss and improves regrowth of hair.

Directions: Apply on wet hair. Massage gently for a couple of minutes till foaming. Rinse thoroughly with warm water.

REVIGEN Anti-Hair Loss Shampoo for Women, 250ml

Price.....USD 14.50

Description

សំរាប់លោក លោកស្រីដែលត្រូវការបាច់នូវសាច់ដុំកំសក់ បំប៉នសក់ បណ្តុះសក់ បង្ការសក់ជ្រុះ ព្យាបាលសក់ និងលើកកម្ពស់សុខភាពស្បែកក្បាល ជាពិសេសធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ(Anti-Stress)ដែលមានគុណភាពខ្ពស់របស់ប្រទេសអង់គ្លេស (United Kingdom)។

REVIGEN Anti-Hair Loss Shampoo for Women is composed of high performance ingredients, which nourish hair from root to tip and provides moisture, volume and shiny look while properly conditioning the scalp for new hair regeneration.

លោកអ្នក អាចរកទិញបាននៅ ឱសថស្ថាន ហ្វាម៉ាតន ភោគ្គម, ពេទ្យស្រី, មុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ឱសថស្ថាន Plus) គ្រប់សាខា, ឱសថស្ថានហ្វលផល ទ្រេស(Gold Palace ផ្លូវជាតិលេខ ៥ ខាងជើងស្ថានប្រោយចង្វារប្រហែល២០០ម), ឱសថស្ថាន យូឃែរ(U Care) គ្រប់សាខា, ឱសថស្ថានចំនួនពេញវង់, ឱសថស្ថាន ម៉ាលីដេលីឃែរ(Maly Daily

Care) លើផ្លូវជាប់ផ្សារអូរឡាំពិក ជៀងខាងជើងចំងាយប្រហែល២០០មពីកាច់ជ្រុងផ្ទះ ឱសថស្ថានហ្គ្រីន(Green) ផ្លូវ៣១០, ឱសថស្ថានសង្វាតពេជ្រជិតផ្សារទំនើបទ្វាតីលើផ្លូវព្រះសីហនុ, ឱសថស្ថានមុន្នីពលៈ, ផ្សារទំនើប(NC Market) ផ្លូវកម្ពុជាក្រោមជិតសណ្ឋាគារឡូប្រេស៊ីដង់, ផ្សារទំនើបបាយ័នទូលគោកជាដើម។

ដើម្បីទទួលបានភាពងាយស្រួលក្នុងការណែនាំពីរបៀបប្រើ លោក លោកស្រីអាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ក៏បាន។ អាសយដ្ឋានក្រុមហ៊ុន ផ្ទះលេខC-19, បុរីវិទ្យា ទូលសង្កែ ផ្លូវចូលA2 (ស៊ីធីហ្វលូ City Golf), Tel: 012 716359/ 016 899 118

Revigen Revitalizing Anti-Hair Loss Shampoo for Women is composed of high performance ingredients, which nourish hair from root to tip and provide moisture, volume and shiny look while properly conditioning the scalp for new hair regeneration.

Revigen Shampoo for Women is enriched with vitamins, natural oils, botanical extracts, silk proteins. Revigen Shampoo for Women is designed for the hairs with special problems and for consumers who seek special attention to their hair.

The active ingredients of Revigen shampoo for Women have confirmed their activity in inducing hair follicle activation for new and healthy hair shaft formation, promoting thicker hair, improving hair follicles cells survival, increasing total numbers of hairs and thus stimulate strong, vibrant and fuller hair.

L-carnitine-L-tartrate, adenosine, t-flavonone, green tea EGCG, hair nutrient vitamins and minerals conditions the scalp properly, encourages new hair growth and improves fine strands into thicker hair. You can create charming, shiny look and healthy hair with Revigen shampoo for Women.

Directions: Apply to wet hair. Gently massage scalp. Leave it for a few minutes. Rinse thoroughly with warm water. It is mild enough to be used on a daily basis. Revigen shampoo for women can be used by anyone who wants a great shampoo which is beneficial to both hair and scalp. Unique formula that fits all hair types. Colour safe, pH balanced.

Special Note:

- Revitalising Anti Hair Loss Shampoo
- For Fine and Thinning Hair
- Special formula for women pattern hair loss
- Nourish the hair follicles and act against diminished hair growth



- Use on damaged, dull, dry and dyed hair



REVIGEN Anti-Hair Loss Shampoo for Men, 250ml

Price USD 14.50

Description

សំរាប់លោក លោកស្រីដែលត្រូវការបាច់នូវសាច់កំសក់ បំប៉នសក់ បណ្តុះសក់ បង្ការសក់ជ្រុះ ព្យាបាលសក់ និងលើកកម្ពស់សុខភាពស្បែកក្បាល ជាពិសេសធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ (Anti-Stress) ដែលមានគុណភាពខ្ពស់របស់ប្រទេសអង់គ្លេស (United Kingdom) ។

REVIGEN Anti-Hair Loss Shampoo for Men is a specially formulated and dermatologically tested anti-hair loss shampoo for fine and thinning hair.

លោកអ្នក អាចរកទិញបាននៅ ឱសថស្ថាន ហាម៉ាតនរោគ្គម, ពេទ្យរុស្ស៊ី, មុខសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ឱសថស្ថានហើលដ្ឋ Plus) គ្រប់សាខា, ឱសថស្ថានហ្វលដលឡេស (Gold Palace ផ្លូវជាតិលេខ 5 ខាងជើងស្ថានប្រាយចង្វារប្រហែល២០០ម), ឱសថស្ថាន យូរែម (U Care) គ្រប់សាខា, ឱសថស្ថានច័ន្ទពេញរុង, ឱសថស្ថាន ម៉ាលីដេលីវែរ (Maly Daily Care) លើផ្លូវជាប់ផ្សារអូរឡាំពិកជៀងខាងជើងចំងាយប្រហែល២០០មពីកាច់ជ្រុងផ្សារ, ឱសថស្ថានហ្គ្រីន (Green) ផ្លូវ៣១០, ឱសថស្ថានសង្កាតពេជ្រិតផ្សារទំនើបឡាតឺលើផ្លូវព្រះសីហនុ, ឱសថស្ថានមុនីពល, ផ្សារទំនើប (Market) ផ្លូវកម្ពុជាក្រោមជិតសណ្ឋាគារឡឺប្រេស៊ីដង, ផ្សារទំនើបបាយ័នទូលគោកជាដើម។

ដើម្បីទទួលបានភាពងាយស្រួលក្នុងការណែនាំពីរបៀបប្រើ លោក លោកស្រីអាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ក៏បាន។ អាសយដ្ឋានក្រុមហ៊ុន ផ្ទះលេខ C-19, បុរីវិទ្យុ ទូលសង្កែ ផ្លូវចូល A2 (ស៊ីធីហ្គូល City Golf), Tel: 012 716359/ 016 899 118

Revigen Shampoo for Men is a specially formulated and dermatologically tested Anti-Hair Loss Shampoo for fine and thinning hair.

Revigen Shampoo for Men creates a clean and nutrient rich environment for controlling hair loss and for healthy hair growth.

Revigen Shampoo for Men creates a healthy environment for your scalp and hair. The rich active ingredients of Revigen Shampoo for Men help promoting properly conditioned hair and scalp.

Revigen Shampoo for Men gently cleans the scalp. It removes sebum, oil from hair and prevents dandruff. When used regularly Revigen Shampoo also helps improve scalp condition. When your scalp conditioned properly, it is easier to have your hair back.

Revigen Shampoo for Men is composed of natural ingredients such as procyanidin B2, Serenoa repens extract and beta sitosterol that are well known in preventing male pattern hair loss. The formula is fortified with Panax ginseng, nettle and a special mixed plant extracts, natural oils and hair nutrient vitamins.

The new line revitalising anti-hair loss Revigen s

Shampoo for Men uses a powerful natural compound known as procyanidins B2, extracted from apple, which clearly improve the numbers of hair and the density of hair. Clinical studies have confirmed the surprising hair growth-promoting effects of apple procyanidins.

Direction: Apply to wet hair. Gently massage scalp. Leave it for a few minutes. Rinse thoroughly with warm water. It is mild enough to be used on a daily basis. Revigen Shampoo for Men can be used by anyone who wants a great shampoo which is beneficial to both hair and scalp. Unique formula that fits all hair types.

Special Note:

- Revitalising Anti Hair Loss Shampoo
- For Fine and Thinning Hair
- Special formula for men pattern hair loss
- Nourish the hair follicles and act against diminished hair growth
- Use on damaged, dull, dry and dyed hair

Bee Pure Bee Venom Eye Cream, 15gms

Price.....USD 62.50

Description

Bee Venom Eye Cream ជាប្រភេទ Cream មានលក្ខណៈពិសេសសំរាប់លាបនៅជុំវិញរង្វង់ភ្នែក កន្ទុយភ្នែក ដើម្បីបំបាត់ស្នាមខ្មៅនៅលើស្បែកដែលកើតចេញពីការដេកមិនគ្រប់គ្រាន់ រួមទាំងបណ្តាញស្បែកកាត់បន្ថយភាពជ្រើរជ្រួញ ជួយលើកសម្រស់ស្បែកប្រឆាំងនឹងភាពចាស់តាមវ័យ។

លោកអ្នកអាចទិញបាននៅតាមបណ្តា ឱសថស្ថាននិងម៉ាតហ្គី Care, ឱសថស្ថាន Help Plus គ្រប់សាខា ដើម្បីទទួលបានភាពងាយស្រួលក្នុងការណែនាំពីរបៀបប្រើ លោកលោកស្រីអាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ក៏បាន។

ដើម្បីទទួលបានភាពងាយស្រួលក្នុងការណែនាំពីរបៀបប្រើ លោកលោកស្រីអាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ក៏បាន។


អាសយដ្ឋានក្រុមហ៊ុន ផ្ទះលេខC-19, បុរី វិទ្យុ ទួលសង្កែ ផ្លូវចូលA2 (ស៊ីធីហ្គោល City Golf).

Tel: 012 716359/ 016 899 118

Bee Pure Bee Venom Eye Cream:

Bee Pure Bee Venom Eye Cream is designed to immediately lift, brighten and tighten the eye area, while also providing anti-ageing benefits through the stimulation of collagen and elastin production. Along with bee venom, peptides and 20+ manuka honey, we've included Jojoba Oil and Aloe Vera for extra anti-ageing and healing benefits.

- * Softens and reduces the appearance of fine lines.
- * Helps with UV damage and pigmentation
- * Firms and visibly lifts the skin
- * Supports cellular renewal
- * Dermatologically tested
- * Suitable for all skin types
- * Lightens dark circles
- * Reduces puffiness



Bee Pure Bee Venom Serum, 30ml

Price.....USD 75.00

Description

សម្រស់ស្បែកមុខនិងក ជាផ្នែកមួយនៃការបង្កើតសោភ័ណភាពក្នុងការទាក់ទាញភ្នែកអ្នកដទៃឲ្យចូលចិត្តក្នុងការប្រាស្រ័យទំនាក់ទំនងល្អក្នុងការងារក្នុងសង្គមក៏ដូចជាកិច្ចការផ្ទះក៏ច្រើន។ Bee Venom Serum ជាផលិតផលលើកសម្រស់ស្បែកមុខនិងក ត្រូវបាននាំចូលពីប្រទេស New Zealand សំរាប់លាបមុខ និងក ប្រើបានទាំងបុរស និងស្ត្រី។ វាជួយលើកកម្ពស់សុខភាពស្បែកមុខ និងក ព្រមទាំងលើកសម្រស់ស្បែក កាត់បន្ថយភាពជ្រើរជ្រួញ សាលាកអាចម័រយ ដោយធ្វើឲ្យស្បែកមានសំណើមគ្រប់គ្រាន់ ប្រឆាំងនឹងភាពចាស់ទៅតាមវ័យ ហើយមានភាពងាយស្រួលក្នុងការប្រើប្រាស់។

លោកអ្នកអាចទិញបាននៅតាមបណ្តា ឱសថស្ថាននិងម៉ាតហ្គី Care, ឱសថស្ថាន Help Plus គ្រប់សាខា ដើម្បីទទួលបានភាពងាយស្រួលក្នុងការណែនាំពីរបៀបប្រើ លោកលោកស្រីអាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ក៏បាន។

ដើម្បីទទួលបានភាពងាយស្រួលក្នុងការណែនាំពីរបៀបប្រើ លោកលោកស្រីអាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ក៏បាន។

អាស័យដ្ឋានក្រុមហ៊ុន ផ្ទះលេខC-19, បុរី វិទ្យុ ទួលសង្កែ ផ្លូវចូលA2 (ស៊ីធីហ្គោល
City Golf).

Tel: 012 716359/ 016 899 118

Bee Pure Bee Venom Serum:

Bee Pure Bee Venom Serum is the secret ingredient to looking youthful for longer. Applied first thing after cleansing and toning, Bee Pure Bee Venom Serum produces a micro-swelling of the skin that instantly air-brushes your appearance. At the same time, the skin is tricked into increasing collagen and elastin production by the presence of melittin, which is the toxin in bee venom.

- * Plumps skin to reduce the signs of ageing
- * Stimulates muscles to visibly tighten and lift skin
- * Helps with UV damage and pigmentation
- * Supports long-term cellular renewal
- * Dermatologically tested
- * Suitable for all skin types

Bee Pure Bee Venom Face Mask, 50gms

Price.....USD 85.00

Description

សម្រស់ស្បែកមុខនិងក
 ជាផ្នែកមួយនៃការបង្កើតសោភ័ណភាពក្នុងការទាក់ទាញភ្នែកអ្នកដទៃឲ្យចូលចិត្តក្នុង
 ទំនាក់ទំនងល្អក្នុងការងារក្នុងសង្គមក៏ដូចជាកិច្ចការផ្សេងៗ
 Bee Venom Face Mask ជាផលិតផលលើកសម្រស់ស្បែកមុខនិងក
 ត្រូវបាននាំចូលពីប្រទេស New Zealand ជាប្រភេទ Cream សំរាប់លាបមុខ
 និងក ប្រើបានទាំងបុរស និងស្ត្រី។ វាជួយលើកកម្ពស់សុខភាពស្បែកមុខ និងក
 ព្រមទាំងលើកសម្រស់ស្បែក កាត់បន្ថយភាពជ្រើវជ្រួញ សាលាក អាចម៍រុយ
 ដោយធ្វើឲ្យស្បែកមានសំណើមគ្រប់គ្រាន់ ប្រឆាំងនឹងភាពចាស់។



លោកអ្នកអាចទិញបាននៅតាមបណ្តា ឱសថស្ថាននិងម៉ាតU
 Care,ឱសថស្ថាន Help Plusគ្រប់សាខា
 ដើម្បីទទួលបានភាពងាយស្រួលក្នុងការណែនាំពីរបៀបប្រើ លោក
 លោកស្រីអាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ក៏បាន។

ដើម្បីទទួលបានភាពងាយស្រួលក្នុងការណែនាំពីរបៀបប្រើ លោក
 លោកស្រីអាចអញ្ជើញមកក្រុមហ៊ុនដោយផ្ទាល់ក៏បាន។

អាស័យដ្ឋានក្រុមហ៊ុន ផ្ទះលេខC-19, បុរី វិទ្យុ ទួលសង្កែ ផ្លូវចូលA2 (ស៊ីធីហ្គោល
City Golf).

Tel: 012 716359/ 016 899 118

Bee Pure Bee Venom Face Mask:

Bee Pure Bee Venom Face Mask uses the highest-grade New Zealand bee venom and UMF 20+ manuka honey to deliver both immediate and long-term benefits for your appearance. The micro-swelling effect of bee venom plumps your skin, which reduces the appearance of lines and wrinkles for younger and better looking skin.

- * Plumps skin to reduce the appearance of lines and wrinkles
- * Firms and visibly lifts the skin
- * Helps with UV damage and pigmentation
- * Visibly reduces pore size
- * Supports long-term cellular renewal
- * Dermatologically tested
- * Suitable for all skin types



C4DERM COLLAGEN

Description

- *C4DERM Collagen Drink; to remove wrinkles and freckles best product to eliminate the signs of aging, remove wrinkles, freckles and freckles.
- *C4DERM Collagen Drink; is a protein that plays a key role in maintaining the health and beauty of skin.
- *C4DERM Collagen Drink; contributes to maintain skin elasticity and prevents the appearance of wrinkles on the skin of the face every time your facial expressions as he maintain a youthful appearance to your skin.
- *C4DERM Collagen Drink; fills the wrinkle lines.
- *C4DERM Collagen Drink; helps to get strong and healthy skin because it works to increase the protein in the body and build healthy skin.
- *C4DERM Collagen Drink; skin strength at the level of collagen in the skin, and at the lack of collagen leads to dry skin and loss of luster.
- *C4DERM Collagen Drink; so when collagen drink consumption on a daily basis leads to thin and soft skin Kphrh such children.
- *C4DERM Collagen Drink; keeps substance collagen drink freshness and flexibility of skin complexion, and resist the emergence of different wrinkles in it.
- *C4DERM Collagen Drink; removes most of the effects of wilting, and pallor caused by aging around the lips and eyes area.

C4HAIR Collagen

Description

C4HAIR Collagen: ជាប្រភេទទឹក សំរាប់ជួយដល់ការបណ្តុះសក់សម្រស់និងសុខភាពសក់។

- * C4HAIR Collagen Drink; which helps improve the health of the hair and get long hair healthy and natural.
- * C4HAIR Collagen Drink; it works to increase the protein in the body and build a strong and solid hair.
- * C4HAIR Collagen Drink; increases the level and intensity of hair growth.
- * C4HAIR Collagen Drink; for her dedicated to the more beautiful and strong hair.
- * C4HAIR Collagen Drink; for hair contains a high degree of dietary supplements for hair stylish and beautiful.
- * C4HAIR Collagen Drink; for hair working to increase the protein in the body and build a normal and healthy hair.
- * C4HAIR Collagen Drink; helps to improve the healthy and long hair.
- * C4HAIR Collagen Drink; hair enhances the level of collagen in the hair follicles.
- * C4HAIR Collagen Drink; when drinking it on a daily basis leads to a long, strong hair and maintains its colour and brilliance and luster.



Bee Pure Venom Products

Price.....USD 215.50

Description

Bee Pure Venom Products ជាផលិតផលគ្រឿងសំអាងនាំចូលពីប្រទេស New Zealand ដែលមានគុណភាពខ្ពស់ក្នុងការលើកសម្រស់និងសុខភាពស្បែកមុខក៏ របស់លោក លោកស្រី។

Revigen Anti-Stress Hair Care Shampoo for Frizz Free, 250ml

Description

REVIGEN Anti-Stress Hair Care Shampoo for Frizz Free Hair (UK Product) ជាសាប៊ូកំសក់ សំរាប់សក់អង្គាសដី សក់រូញ សក់ក្រញាញ់ ជួយឲ្យសក់មានសណ្តាប់ធ្នាប់ល្អ បំប៉នសក់ ព្យាបាលសក់ ព្យាបាលស្បែកក្បាល ពង្រឹងគល់សក់ ធ្វើឲ្យរន្ធគល់សក់រួមតូច សក់ទន់ស្លុតរលាស់ រក្សាពណ៌សក់ ជួយឲ្យសក់មានសំណើមគ្រប់គ្រាន់ បង្កើនសម្រស់សក់ដោយភាពរលើបរលោង ជាពិសេសជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ឬបង្ការជម្ងឺតប់ប្រមល់(Stress=>Depression)។ ធានាថាលោកអ្នក នឹងមានអារម្មណ៍ស្រស់ស្រាយក្រោយពេលកក់សក់រួច ជាពិសេសលើគុណភាពអាចទុកចិត្តបាន ជាពិសេសលើគុណភាពអាចទុកចិត្តបាន។

Revigen Anti-Stress Hair Care Shampoo for Frizz Free contains Elm tree bark proanthocyanidines that resist oxidative stress related damages to hair and creates lustrous, shiny healthy looking hair.

***Stress related damage can be happen to anyone's one hair and leave it looking messy and unhealthy. Hair is vulnerable to oxidative stress related damage from many sources: seasonal changes, cold dry winter, salty sea water, chemical treatments, or bleach, harsh brushing, constant perm, dyes, blow dry, hot curling, straightening iron.

Oxidative Stress related damages may make hair rough, dry, brittle, breaks easily, leads split ends, lacks vibrant look, color, shine and elasticity.

Revigen Anti-Stress Hair Care Shampoo for Frizz Free contains Elm tree bark proanthocyanidins that resist oxidative stress related damages to hair.

Revigen Anti-Stress Hair Care Shampoo for Frizz Free creates lustrous, shiny healthy looking hair and protects against humidity for frizz control with a glossy appearance and conditioning benefits for a healthy and manageable style.

Directions: Apply on wet hair. Massage gently for a couple of minutes till foaming. Rinse thoroughly with warm water.



REVIGEN Anti-Stress Hair Care Shampoo Anti-Dandruff, 250ml

Description

REVIGEN Anti-Stress Hair Care Shampoo Anti-Dandruff (UK Product) ជាសាប៊ូកំសក់ បំប៉នសក់ ព្យាបាលសក់ ព្យាបាលស្បែកក្បាល បំបាត់អង្កែរ កមរមាស់ ពង្រឹងគល់សក់ ធ្វើឲ្យរន្ធគល់សក់រួមតូច សក់ទន់ស្លុតរលាស់ រក្សាពណ៌សក់ ពន្យារពេលស្ងួតសក់ ជួយឲ្យសក់មានសំណើមគ្រប់គ្រាន់ បង្កើនសម្រស់សក់ដោយភាពរលើបរលោង ជាពិសេសជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ឬបង្ការជម្ងឺតប់ប្រមល់(Stress=>Depression)។ ធានាថាលោកអ្នក នឹងមានអារម្មណ៍ស្រស់ស្រាយក្រោយពេលកក់សក់រួច។

Revigen Anti-Stress Hair Care Shampoo for Anti-Dandruff (revitalizes stress related hair damages).

***Stress related damage can be happen to anyone's one hair and leave it looking messy and unhealthy. Hair is vulnerable to oxidative stress related damage from many sources: seasonal changes, cold dry winter, salty sea water, chemical treatments, or bleach, harsh brushing, constant perm, dyes, blow dry, hot curling, straightening iron.

Oxidative Stress related damages may make hair rough, dry, brittle, breaks easily, leads split ends, lacks vibrant look, color, shine and elasticity.

Revigen Anti-Stress Hair Care Shampoo for Anti-Dandruff contains Elm tree bark proanthocyanidins that resist oxidative stress related damages to hair and revitalizes hair, improves scalp conditions, clears dandruff, stops hair loss and improves regrowth of hair.

Directions: Apply on wet hair. Massage gently for a couple of minutes till foaming. Rinse thoroughly with warm water.

Revigen Anti-Stress Hair Care Shampoo for Dry & Dyed Hair, 250ml

Description

REVIGEN Anti-Stress Hair Care Shampoo for Dry & Dyed Hair (UK Product) ជាសាប៊ូកក់សក់ សំរាប់សក់ស្ងួត សក់លាបពណ៌ បំប៉នសក់ ព្យាបាលសក់ ព្យាបាលស្បែកក្បាល ពង្រឹងគល់សក់ ធ្វើឲ្យរន្ធគល់សក់រួមគ្នា ក្នុងសក់ទន់ស្ងួតរលាស់ រក្សាពណ៌សក់ ជួយឲ្យសក់មានសំណើមគ្រប់គ្រាន់ បង្កើនសម្រស់សក់ដោយភាពរលើបរលោង ជាពិសេសជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ឬបង្ការជម្ងឺតប់ប្រម័ល់(Stress=>Depression)។ ធានាថាលោកអ្នក នឹងមានអារម្មណ៍ស្រស់ស្រាយក្រោយពេលកក់សក់រួច ជាពិសេសលើគុណភាពអាចទុកចិត្តបាន។

Revigen Anti-Stress Hair Care Shampoo for Dry & Dyed Hair (revitalizes stress related hair damages).

***Stress related damage can be happen to anyone's one hair and leave it looking messy and unhealthy. Hair is vulnerable to oxidative stress related damage from many sources: seasonal changes, cold dry winter, salty sea water, chemical treatments, or bleach, harsh brushing, constant perm, dyes, blow dry, hot curling, straightening iron.

Oxidative Stress related damages may make hair rough, dry, brittle, breaks easily, leads split ends, lacks vibrant look, color, shine and elasticity.

Revigen Anti-Stress Hair Care Shampoo for Dry & Dyed Hair contains Elm tree bark proanthocyanidins that resist oxidative stress related damages to hair. Revigen Anti-Stress Hair Care Shampoo for Dry & Dyed Hair revitalizes hair, improves scalp conditions, moisturizes dry hair and improves feature of dyed hair and gloss.

Directions: Apply on wet hair. Massage gently for a couple of minutes till foaming. Rinse thoroughly with warm water.



Revigen Anti-Stress Hair Care Shampoo for Oily Hair, 250ml

Description

REVIGEN Anti-Stress Hair Care Shampoo for Oily Hair (UK Product) ជាសាប៊ូកក់សក់ សំរាប់សក់ប្រេង ស្បែកក្បាលមានសារធាតុខ្លាញ់ច្រើន បំប៉នសក់ ព្យាបាលសក់ ព្យាបាលស្បែកក្បាល ពង្រឹងគល់សក់ ធ្វើឲ្យរន្ធគល់សក់រួមគ្នា សក់ទន់ស្ងួតរលាស់ រក្សាពណ៌សក់ ពន្លាពេលស្ងួតសក់ ជួយឲ្យសក់មានសំណើមគ្រប់គ្រាន់ បង្កើនសម្រស់សក់ដោយភាពរលើបរលោង ជាពិសេសជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ឬបង្ការជម្ងឺតប់ប្រម័ល់(Stress=>Depression)។ ធានាថាលោកអ្នក នឹងមានអារម្មណ៍ស្រស់ស្រាយក្រោយពេលកក់សក់រួច ជាពិសេសលើគុណភាពអាចទុកចិត្តបាន។

Revigen Anti-Stress Hair Care Shampoo for Oily Hair (revitalizes stress related hair damages).

***Stress related damage can be happen to anyone's one hair and leave it looking messy and unhealthy. Hair is vulnerable to oxidative stress related damage from many sources: seasonal changes, cold dry winter, salty sea water, chemical treatments, or bleach, harsh brushing, constant perm, dyes, blow dry, hot curling, straightening iron.

Oxidative Stress related damages may make hair rough, dry, brittle, breaks easily, leads split ends, lacks vibrant look, color, shine and elasticity away.

Revigen Anti-Stress Hair Care Shampoo for Oily Hair contains Elm tree bark proanthocyanidins that resist oxidative stress related damages to hair.

Revigen Anti-Stress Hair Care Shampoo for Oily Hair revitalizes hair, improves scalp conditions, clears oil without drying hair, prevents greasy look, give hair softer, silkier look.

Directions: Apply on wet hair. Massage gently for a couple of minutes till foaming. Rinse thoroughly with warm water.

Enjoy Kids' Sun Cream

Description

Nano particles of Titanium Dioxide and Organic Sun Screens offer a very high protection from UVA and UVB radiation of sunlight. Special Formula of Enjoy Kids' Sun Cream provides all day long very high protection and makes it resistant to sweating and swimming. Special dermanutrients Panthenol (Vitamin B5), Niacinamide (Vitamin B3), Vitamin E, Vitamin C, Liquorice, Green Tea, CoQ10, Allantoin, Resveratrol, Bisabolol, Lemon and Jojoba Oils moisturize, soothe and care the skin.

- Fragrance-Parabens Free
- Dermatologically Tested
- Non - Phototoxic
- Non - Photoallergic
- Mineral & Organic Sunscreens



Enjoy Sun Cream SPF 50+

Description

Nano particles of Titanium Dioxide and Organic Sun Screens offer a high protection from UVA and UVB radiation of sun light. Special Formula of Enjoy Sun Cream SPF 50+ provides all day ultimate sunlight defence and makes it resistant to sweating, swimming. Dermanutrients Panthenol (Vitamin B5), Niacinamide (Vitamin B3), Vitamin E, Vitamin C, Allantoin, Bisabolol, Resveratrol, Green Tea EGCG rich Extract, CoQ10, Licochalcone A, Soy and Jojoba Oils moisture, soothe and care the skin. Ingredient rich formula provides intensive care and hydration to sun sensitive skin.

- Parabens Free
- Dermatologically Tested
- Non - Phototoxic
- Non - Photoallergic
- Mineral & Organic Sunscreens

Adgreen International Corporation

Phnom Penh, No. C19, Street. A2 (Borey Rith), Boeung Salang Village, Sangkat Russey Keo, Khan Russey Keo, 12104

Mobile Phone.....+855 16 89 91 18
 Mobile Phone.....+855 12 95 88 85
 E-Mail.....info@adgreenkh.com
 E-Mail.....sam@adgreenkh.com
 Website.....www.adgreenkh.com

Facebook.....<https://www.facebook.com/AdGreenCambodia/>
 FB Messenger.....<https://m.me/AdGreenCambodia/>
 Digital Pages.....
<https://cambodia-pages.com/listings/khmer74577-adgreen-international-corporation>

Adgreen International Corporation